



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំអូររំបង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក អង្គការទឹកដីសុវណ្ណភូមិ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំអូររំបង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់ (១៥% ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំអូររំបង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

១. ការជួសជុលផ្លូវលំ និងធ្វើផ្លូវចាក់កៅស៊ូ

- ស្នើសុំធ្វើផ្លូវចាក់កៅស៊ូ ចាប់ពីភូមិស្នួលទ្រេត៩៨ ដល់ច្រកព្រំដែនកម្ពុជា-ថៃ ភូមិអូររំបង មានបណ្តោយ ១៩,៨២២ម៉ែត្រ ទទឹង៩ម៉ែត្រ និងស្ពានចំនួន១កន្លែងនៅត្រង់ឃុំអូររំបង ដែលបណ្តោយស្ពាន និងទទឹងស្ពានធ្វើតាមជាក់ស្តែងនៃទំហំអូរ។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ។
- ស្នើសុំជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន១០ខ្សែដែលរួមមាន៖
 - ខ្សែទី១នៅក្នុងភូមិសីលាខ្មែរ មានបណ្តោយ១០០០ម៉ែត្រទទឹង៧ម៉ែត្រ កម្ពស់០,២៥ម៉ែត្រ ខ្សែទី២នៅក្នុងភូមិថ្មលំបត់ មានបណ្តោយ៣០០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្ពស់០,២៥ម៉ែត្រ ខ្សែទី៣នៅក្នុងភូមិព្រាវ មានបណ្តោយ៥០០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្ពស់០,២៥ម៉ែត្រ ខ្សែទី៤នៅក្នុងភូមិប្រាសាទ មានបណ្តោយ៨០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្ពស់០,២៥ម៉ែត្រ ខ្សែទី៥នៅក្នុងភូមិជោគជ័យ មានបណ្តោយ៩៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្ពស់០,២៥ម៉ែត្រ ខ្សែទី៦នៅភូមិទំនប់ដាច់ មានបណ្តោយ១៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់០,៧០ម៉ែត្រ។ ផ្លូវលំខ្សែទី១ ដល់ខ្សែទី៦ សូមចាប់ផ្តើមជួសជុលពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៣។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលក្ខណៈប្រជាធិបតេយ្យ។
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

- ខ្សែទី៧ពីបន្ទាយថ្មីច្រកចូលខ្លោងទ្វារត្តអូរមីជាន់ ទៅភូមិដីថ្មី មានបណ្តោយ១៣០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្ពស់០,២៥ម៉ែត្រ។ សូមចាប់ផ្តើមជួសជុលពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៤។
- ខ្សែទី៨ពីផ្លូវជាតិលេខ២៥៨D ឆ្ពោះទៅវត្តយាងដង្កំ មានបណ្តោយ២៣០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្ពស់០,២៥ម៉ែត្រ។ សូមចាប់ផ្តើមជួសជុលពីឆ្នាំ២០១៣ បញ្ចប់ឆ្នាំ២០១៤។
- ខ្សែទី៩ពីភូមិស្នួលទ្រេត ទៅភូមិព្រាវ មានបណ្តោយ២៣០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្ពស់០,៥០ម៉ែត្រ ខ្សែទី១០នៅក្នុងភូមិថ្នល់បត់ មានបណ្តោយ១០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់០,៧០ម៉ែត្រ។ សូមចាប់ផ្តើមជួសជុលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។

២. ការសាងសង់អគាររង់ចាំ សាលារៀន ទីចាក់ការ បណ្ណាល័យ ប៉ុស្តិ៍រដ្ឋបាល និងបង្គន់

- ស្នើសុំសាងសង់អគារសិក្សា១ខ្នង មាន៦បន្ទប់ ក្នុងភូមិថ្នល់បត់ និងធ្វើរបងលូសព័ទ្ធជុំវិញ ដែលមានបណ្តោយ១១៣ម៉ែត្រ ទទឹង១០៥ម៉ែត្រ អគារទីចាក់ការ១ខ្នងមាន៣បន្ទប់ អគារបណ្ណាល័យ១ខ្នងមានបណ្តោយ៩ម៉ែត្រ ទទឹង១២ម៉ែត្រ កម្ពស់៥ម៉ែត្រ សំរាប់ដាក់ឯកសារ សម្ភារៈសិក្សា ទៅតាមស្តង់ដាររបស់ក្រសួងអប់រំ និងសង់បង្គន់អនាម័យ១ខ្នង មាន២បន្ទប់ ដោយធ្វើតាមស្តង់ដារ។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៤ ។
- ស្នើសុំចាក់ដីបំពេញចំនួន១៥០ឡាន នៅសាលារៀនភូមិសីលាខ្មែរដើម្បីកុំឲ្យលិចទឹក និង១០០ឡានសម្រាប់ចាក់បំពេញសាលារៀននៅភូមិអូរមីជាន់ និងចំនួន១០០ឡានទៀតនៅក្នុងមណ្ឌលសុខភាពភូមិសីលាខ្មែរ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣ ។
- ស្នើសុំសាងសង់បណ្ណាល័យ១ខ្នងក្នុងបរិវេណអនុវិទ្យាល័យអូរមីជាន់ មានបណ្តោយ១២ម៉ែត្រ ទទឹង៧ម៉ែត្រ កម្ពស់៧ម៉ែត្រ និងសាងសង់អណ្តូងទឹក១ មានទទឹង១ម៉ែត្រ និងជម្រៅ៧ម៉ែត្រ។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ។
- ស្នើសុំសាងសង់អាគាររង់ចាំ១ខ្នង នៅក្នុងមណ្ឌលសុខភាពអូរមីជាន់ មានបណ្តោយ១២ម៉ែត្រ ទទឹង៩ម៉ែត្រ កម្ពស់៥ម៉ែត្រ ហើយចាក់ដីបំពេញចំនួន១០០ឡាន ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៣ ។
- ស្នើសុំសាងសង់ប៉ុស្តិ៍រដ្ឋបាល១ខ្នង បំពាក់ដោយគ្រឿងបរិក្ខារ សង្ហារឹម នៅក្នុងបរិវេណសាលាយុំអូរមីជាន់ តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ ប៉ូលីសបន្ថែមចំនួន៧នាក់សំរាប់ប៉ុស្តិ៍យុំអូរមីជាន់ និងវិទ្យុទាក់ទង (ICOM)ចំនួន១០គ្រឿង ម៉ូតូចំនួន១០គ្រឿង និងឡាន១គ្រឿង ទុកសំរាប់ជួយជនរងគ្រោះ នៅពេលមានបញ្ហាកើតឡើង និងសំរាប់ល្អិតការពារសន្តិសុខក្នុងយុំអូរមីជាន់។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ។

៣. សុំបង្កើតទីផ្សារសម្រាប់លក់ផលិតផលកសិកម្ម បញ្ចុះតម្លៃប្រេង និងជីកសិកម្ម

- ស្នើសុំបង្កើតទីផ្សារសម្រាប់លក់ផលិតផលកសិកម្មក្នុងឃុំអូររំបិជាន់(ស្តង់ ឬទីលាន) ឲ្យមានតម្លៃសមរម្យ ដែលក្នុងនោះរួមមាន៖ ដំឡូងមីស្រស់ ១គីឡូក្រាមមានតម្លៃ១០០០រៀល ដំឡូងមីស្ងួត១គីឡូក្រាមមាន តម្លៃ១៣០០រៀល និងស្រូវ១គីឡូក្រាមមានតម្លៃ២០០០រៀល។
- ស្នើសុំបញ្ចុះតម្លៃប្រេងសាំង ដោយ១លីត្រតម្លៃ៥០០០រៀល មកត្រឹមតម្លៃ៣៥០០រៀល និងប្រេងម៉ា ស៊ូត១លីត្រតម្លៃ៤៥០០រៀល មកត្រឹមតម្លៃ៣៥០០រៀល។
- ស្នើសុំឲ្យជួយបញ្ចុះតម្លៃជីគីមី រួមមានជីក្បាលគោ ជីDAPអាមេរិច និងជី-ស១ការ៉ុង ទំងន់៥០គីឡូក្រាម មានតម្លៃ១៦ម៉ឺនរៀល មកត្រឹមតម្លៃ១០ម៉ឺនរៀល។ សំណើខាងលើនេះសូមចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០១២តទៅ។

៤. ការសាងសង់ និងស្តារប្រព័ន្ធធារាសាស្ត្រ

- សុំឲ្យជួយស្តារអូរពីចំនុចច្រកព្រំដែន ទៅវត្តយាងដង្កំ មានប្រវែង៣០០០ម៉ែត្រ ទទឹង១៥ម៉ែត្រ ជម្រៅ៦ ម៉ែត្រ។ សូមអនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។
- សុំជីកស្រះទឹកសរុបទាំងអស់គឺ ១១ស្រះ សម្រាប់ភូមិទាំង១១ នៅក្នុងឃុំអូររំបិជាន់ និងជីកអណ្តូងទឹក ចំនួន២បន្ថែមទៀត សម្រាប់នៅភូមិថ្នល់បត់ មានទទឹង១ម៉ែត្រ ជម្រៅ៦ម៉ែត្រ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ ២០១២ បញ្ចប់ឆ្នាំ២០១៤ ។
- សុំស្តារប្រឡាយទឹកពីអូរយាង មកភូមិស្នួលទ្រេត មានបណ្តោយ១៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ ជម្រៅ១,៥ ម៉ែត្រ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៤ ។
- សុំស្តារប្រឡាយទឹកនៅក្នុងភូមិថ្នល់បត់ មានបណ្តោយ៤០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ជម្រៅ៣ម៉ែត្រ។ សូម ចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៥ ។

៥. វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងកាត់ដេរ

- សុំផ្តល់វគ្គបណ្តុះបណ្តាលជំនាញកាត់ដេរ បច្ចេកទេសកសិកម្ម ដល់យុវជនបោះបង់ការសិក្សា និងជន ពិការ ទៅលើការងារចិញ្ចឹមសត្វដូចជា ជ្រូក មាន់ ទា និងបណ្តុះផ្សិត ឲ្យបាន២វគ្គក្នុង១ឆ្នាំ ដោយក្នុង១វគ្គ មានរយៈពេល៣ថ្ងៃ ដល់៧ថ្ងៃ និងមានអ្នកចូលរួម៣០នាក់ (សរុបទាំងអស់៦វគ្គ ក្នុងរយៈពេល៣ឆ្នាំ)។
- សុំផ្តល់វគ្គបណ្តុះបណ្តាលជំនាញកាត់ដេរដល់ក្មេងស្រីបោះបង់ការសិក្សាចំនួន២វគ្គក្នុង១ឆ្នាំ ដោយក្នុង ១វគ្គ មានរយៈពេលពី៣ខែ ទៅ៦ខែ និងមានអ្នកចូលរួម៣០នាក់ក្នុង១វគ្គ (សរុបទាំងអស់៦វគ្គ ក្នុងរយៈ ពេល៣ឆ្នាំ) ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ស្ងួង មឿន ជាប្រធានក្រុមប្រឹក្សាឃុំ និងជាតំណាងគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំមានការត្រេកអរដែលអង្គការខុមហ្វ្រែលបានបើកសិក្ខាសាលានៅទីនេះព្រោះមានសារៈសំខាន់ដើម្បីឲ្យប្រជាពលរដ្ឋបានលើកពីតម្រូវការ និងឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតយល់ដឹងពីការចូលរួមអភិវឌ្ឍមូលដ្ឋាន។ ខ្ញុំនឹងដាក់បញ្ចូលក្នុងផែនការឃុំ ហើយធ្វើការអភិវឌ្ឍជាបន្តបន្ទាប់រហូតបានគ្រប់គម្រោងទាំងអស់នាពេលខាងមុខនេះ»។

លោក សៅ ពលក្ខណ៍ ជាសមាជិកក្រុមប្រឹក្សាស្រុក មកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា «ខ្ញុំនឹងយកតម្រូវការដែលបានរកឃើញថ្ងៃនេះដាក់ជារៀបរៀងប្រជុំក្រុមប្រឹក្សាស្រុកខាងមុខ ដើម្បីជួយជម្រុញឲ្យមានការអភិវឌ្ឍកាន់តែលឿន សំរាប់ឃុំជំរុំក្រុមមួយនេះ »។

លោក សារ៉េត ចំរើន ជាបុគ្គលិកនៃអង្គការទឹកដីសុវណ្ណភូមិមានមតិថា « ផែនការទាំងនេះវាជាលទ្ធផលមួយដែលធ្វើការអភិវឌ្ឍនៅពេលខាងមុខ ហើយវាអាចឲ្យមានការរីកចំរើននៅក្នុងឃុំរបស់បងប្អូន។ ការរីកចំរើននេះ គឺបានមកពីបងប្អូនចូលរួមលើកផែនការក្នុងថ្ងៃនេះ ដើម្បីឲ្យថ្នាក់ដឹកនាំបានដឹង បានឃើញ ហើយគាត់អាចនឹងឆ្លើយតបតម្រូវការរបស់បងប្អូនវិញជាមិនខាន»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

¹ No 069

១-លោក **ប្លង់ មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **តោត ស្រីពេជ្រ** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០៨៩ ៨១ ៨១ ៧៦

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។